



នស/ រកត/ ០៥០៥/ ២៣០

**ព្រះរាជក្រឹត្យ
ស្តីពី**

**រូបសញ្ញារបប្លែកទេស សញ្ញាស័ក្ត និងឯកសណ្ឋានមន្ត្រី
នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម**

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម
- តាមសេចក្តីប្រកាសបង្គំទូលស្នើសុំពីសម្តេចនាយករដ្ឋមន្ត្រី ដែលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០០៥

ត្រាស់បង្គាប់

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

ត្រូវបានបង្កើតរូបសញ្ញាបច្ចេកទេស សញ្ញាស័ក្តិ និងឯកសណ្ឋានសម្រាប់សំគាល់មន្ត្រីរាជការ ក្របខណ្ឌមន្ត្រី បច្ចេកទេសជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ននានានៃព្រះ រាជាណាចក្រកម្ពុជា ។

មាត្រា ២.-

សញ្ញាស័ក្តិ និងឯកសណ្ឋាននេះ សម្រាប់ប្រើប្រាស់នៅពេលចូលរួមពិធីបុណ្យប្រពៃណីជាតិ ពិធីបុណ្យជាតិ និងពិធីផ្លូវការផ្សេងៗ ។

ជំពូកទី ២

រូបសញ្ញាបច្ចេកទេស

មាត្រា ៣.-

រូបសញ្ញាបច្ចេកទេសត្រូវបានកំណត់ដូចតទៅ ៖

- មានរាងពងក្រពើ លម្អដោយពណ៌មាសសម្រាប់ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងពណ៌ប្រាក់ សម្រាប់ក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម
- ទទឹងប្រវែង ១ ភាគ ២ នៃបណ្តោយ
- នៅចំណុចកណ្តាល មានរូបព្រះវិស្ណុឈរលើបង្គោលមួយដោយក្បាច់ត្របកផ្កាឈូក ដែលមានព្រះហស្ត បួន ។ ព្រះហស្តពីរខាងលើ ខាងឆ្វេងកាន់ខ្សែស័ង្ក ខាងស្តាំកាន់កងចក្រ ព្រះហស្តពីរទៀតខាងក្រោម ខាងឆ្វេងកាន់ដំបងបញ្ជូរទៅក្រោម ឯខាងស្តាំកាន់ដុំមូល
- នៅអមសងខាងព្រះវិស្ណុ មាននាគមួយគូ នៅពីលើក្បាលនាគនីមួយៗ មានក្បាច់ព័ទ្ធនៅលើប្រសព្វមុខ គ្នាជាកំពូលរាងជ្រលម ។

រូបសញ្ញាបច្ចេកទេសនេះ សម្រាប់ដាក់នៅលើស័ក្តិស្នា ស័ក្តិចុងកអាវ និងដាក់នៅស័ក្តិខ្នាស់លើអាវបុរស ឬ លើក្រមាពានារបស់នារីនៃមន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម ។

រូបសញ្ញាបច្ចេកទេសនេះ មានរូបភាពដូចឧបសម្ព័ន្ធទី ១ ។

ជំពូកទី ៣

សញ្ញាស័ក្តិ

មាត្រា ៤.-

សញ្ញាស័ក្តិមន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម ត្រូវកំណត់ដូចត ទៅ៖

សហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GIZ)-ចម្លងខ្លឹមសារទាំងស្រុងតាមច្បាប់ដើម

ក- ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់

១. អំពីស័ក្តិស្នា

ស័ក្តិស្នាមានផ្នែកម្ចីពណ៌បៃតងចាស់ រចនាតុបតែងដោយក្បាច់ភ្នំវិល្លិប្រភេទស្លឹកព្នៅពីរមែក ពណ៌មាស ដាក់ខ្លែងគ្នា ហើយនៅពីលើទាំងពីរនោះ មានរូបសញ្ញាបច្ចេកទេសពណ៌មាស និងនៅពីខាងលើរូបសញ្ញាបច្ចេកទេស មានឡេវរូបព្រះសង្ការពណ៌មាសមួយ។ បន្ទាប់មកមានក្បាច់ផ្កាដូងមួយខ្សែពណ៌មាសពីទ្វីបវិញក្នុងឋាន។ ផ្ទៃ ខាងក្រៅនៃក្បាច់ផ្កាដូងនេះ មានខ្សែព្រួរវេញពីទ្វីបវិញពណ៌មាស បីខ្សែសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រី បច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ពីរខ្សែសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ និង មួយខ្សែសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់។

ខ្នាតស័ក្តិស្នាត្រូវបានកំណត់ដូចខាងក្រោម ៖

- បាតក្រោម ប្រវែង ៦ សង់ទីម៉ែត្រ
- ទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ៤.៤០ សង់ទីម៉ែត្រ
- បណ្តោយពីលើដល់បាតក្រោម ប្រវែង ១៣ សង់ទីម៉ែត្រ

២. អំពីស័ក្តិចុងកអាវ

ស័ក្តិចុងកអាវមានផ្នែកម្ចីពណ៌បៃតងចាស់ រចនាតុបតែងដោយក្បាច់ភ្នំវិល្លិប្រភេទស្លឹកព្នៅពីរមែក ពណ៌ មាសដាក់ខ្លែងគ្នា ហើយមានរូបសញ្ញាបច្ចេកទេសពណ៌មាសនៅពីខាងមុខ។ បន្ទាប់មកមានក្បាច់ផ្កាដូងពណ៌ មាសមួយខ្សែ និងមានខ្សែព្រួរវេញពណ៌មាសនៅផ្នែកខាងលើភ្ជាប់ជាមួយចំហៀងខាងមុខ បីខ្សែសម្រាប់សំគាល់ ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ពីរសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែ និងមួយខ្សែសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់។

ខ្នាតស័ក្តិចុងកអាវ ត្រូវបានកំណត់ដូចខាងក្រោម ៖

- មានរាងជាប្រលេឡូក្រាម
- បណ្តោយ ប្រវែង ៩ សង់ទីម៉ែត្រ
- ទទឹង ប្រវែង ៣.៨ សង់ទីម៉ែត្រ

៣. អំពីស័ក្តិចុងដៃអាវ

ស័ក្តិចុងដៃអាវមានផ្នែកម្ចីពណ៌បៃតងចាស់ រចនាតុបតែងដោយក្បាច់ភ្នំវិល្លិប្រភេទស្លឹកព្នៅដប់មែក ពណ៌ មាស និងមានក្បាច់ផ្កាដូងពណ៌មាសមួយខ្សែនៅខាងលើ និងជាយផ្នែកចំហៀងសងខាង។ ផ្ទៃខាងក្រៅនៃ ក្បាច់ផ្កាដូងនេះ មានខ្សែព្រួរវេញពណ៌មាសនៅផ្នែកខាងលើ និងផ្នែកចំហៀងទាំងសងខាង បីខ្សែសម្រាប់សំគាល់ ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ពីរខ្សែសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ ខ្ពស់ដើមខ្សែ និងមួយខ្សែសម្រាប់សំគាល់ឋាននួរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់។ នៅបាតក្រោមបង្អស់នៃសញ្ញា ចុងដៃអាវមានខ្សែព្រួរវេញពណ៌មាសមួយខ្សែ។

ខ្នាតនៃស័ក្តិចុងដៃអាវទាំងសងខាង ត្រូវបានកំណត់ដូចខាងក្រោម ៖

- មានរាងបួនជ្រុងទ្រវែង

សហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GIZ)-ចម្លងខ្លឹមសារទាំងស្រុងតាមច្បាប់ដើម

- បណ្តោយ ប្រវែង ៣២ សង់ទីម៉ែត្រ
- ទទឹង ប្រវែង ៩ សង់ទីម៉ែត្រ

រូបស័ក្តិស្នា ស័ក្តិចុងកអារ ស័ក្តិចុងដៃអារទាំងសងខាងសម្រាប់មន្ត្រី ៖

- ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស មានដូចក្នុងឧបសម្ព័ន្ធទី ២
- ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ មានដូចឧបសម្ព័ន្ធទី ៣
- ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ មានដូចក្នុងឧបសម្ព័ន្ធទី ៤ នៃព្រះរាជក្រឹត្យនេះ ។

ដោយឡែក ស័ក្តិស្នា ស័ក្តិចុងកអារ និងស័ក្តិចុងដៃអារទាំងសងខាងសម្រាប់នារី មានទំហំដូចខាងក្រោមនេះ ៖

- ចំពោះស័ក្តិស្នា អាចមានទំហំ ៨០% ៨៥% ៩០% នៃទំហំស័ក្តិស្នារបស់បុរសអាស្រ័យលើមាឌរបស់នារី
- ចំពោះចុងកអារ មានទំហំទទឹង ៣ សង់ទីម៉ែត្រ ទៅ ៣.៥ សង់ទីម៉ែត្រ អាស្រ័យលើកម្ពស់ករបស់នារី
- ចំពោះស័ក្តិចុងដៃអារ អាចមានទំហំទទឹងស្មើនឹង ៧០% ទៅ ៧៥% នៃទំហំទទឹងស័ក្តិចុងដៃអារបុរស អាស្រ័យលើមាឌរបស់នារី ។

៤. អំពីស័ក្តិខ្នាស់លើអាវសម្រាប់មន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់

ស័ក្តិខ្នាស់លើអាវសម្រាប់មន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ មានរាងពងក្រពើ និងកំពូលរាងជ្រលមកំពស់ ៧.៥ សង់ទីម៉ែត្រ ទទឹង ៤.៥ សង់ទីម៉ែត្រ ។ ផ្នែកខាងក្នុងមានរូបសញ្ញាបច្ចេកទេសពណ៌មាស បន្ទាប់មកមានក្បាច់ផ្កាដូងពណ៌មាសមួយព័ទ្ធអមជង ។ ផ្នែកខាងក្រោមមានខ្សែព្រួញព័ទ្ធអមពណ៌មាស បីខ្សែសម្រាប់សំគាល់ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ពីរខ្សែសម្រាប់សំគាល់ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ និងមួយខ្សែសម្រាប់សំគាល់ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ។

ស័ក្តិខ្នាស់លើអាវនេះ សម្រាប់ខ្នាស់លើអាវនៅពេលបំពេញការងារ ។ ស័ក្តិនេះក៏សម្រាប់ខ្នាស់ក្រមាពានានារី ក្នុងឯកសណ្ឋានប្រពៃណីដែរ ។

រូបគំនូរស័ក្តិលើអាវ និងលើក្រមាពានាសម្រាប់មន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដូចមានក្នុងឧបសម្ព័ន្ធទី ៥ នៃព្រះរាជក្រឹត្យនេះ ។

១- ក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម

សញ្ញាស័ក្តិសម្រាប់មន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម មានសណ្ឋានរូបភាព និងមានការកំណត់បែងចែកទៅតាមប្រភេទឋានន្តរស័ក្តិដូចសញ្ញាស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដែរ ប៉ុន្តែខុសគ្នាត្រង់សញ្ញាស័ក្តិក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យមមានពណ៌ប្រាក់ ។

រូបសញ្ញាស័ក្តិស្នា ស័ក្តិចុងកអារ ស័ក្តិចុងដៃអារសម្រាប់ ៖

- ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស មានដូចក្នុងឧបសម្ព័ន្ធទី ៦
- ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែ មានដូចឧបសម្ព័ន្ធទី ៧

- ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យម មានដូចឧបសម្ព័ន្ធទី ៨ នៃព្រះរាជក្រឹត្យនេះ ។

ជំពូកទី ៤

ប្រភេទឯកសណ្ឋាន និងការប្រើប្រាស់

មាត្រា ៥.-

ប្រភេទឯកសណ្ឋានសម្រាប់មន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម ត្រូវបានកំណត់ដូចខាងក្រោម ៖

ក- ឯកសណ្ឋានផ្លូវការ

១. ចំពោះបុរស

អារក្សដំណើរ កត្រង់ ដៃវែង កាត់រាងអារក្ស មានបន្ទះលើស្នាសសម្រាប់ដាក់ស័ក្តិ និងគ្មានឆែកខ្នង ។ អារក្សនេះមានហោប៉ៅចំនួនបួន គឺហោប៉ៅខាងលើពីរដេរបង្កប់ មានគម្របរាងបួនជ្រុងទ្រវែងមានតែមរាងមូល ហោប៉ៅខាងក្រោមពីរដេរបង្កប់ មានគម្របរាងបួនជ្រុងទ្រវែងមានតែមរាងមូល ហើយនៅលើគម្របហោប៉ៅទាំងបួននោះ មានឡើវរូបព្រះសង្ហារពណ៌មាស ឬពណ៌ប្រាក់ទៅតាមក្របខណ្ឌ ។ អារក្សដំណើរនេះ មានឡើវរូបព្រះសង្ហារចំនួន ៧ ពណ៌មាស ឬ ពណ៌ប្រាក់ទៅតាមក្របខណ្ឌ ។

ខោកាត់ជើងវែង ស្បែកជើងឃ្មុបពណ៌ខ្មៅចងខ្សែ និងស្រោមជើងពណ៌ខ្មៅ ។

២. ចំពោះនារី

អារក្សដំណើរ ដោយប្រើសាច់ក្រណាត់ដូចឈុតអារក្សរបស់បុរស កតាំង ដៃវែង ត្រឹមភ្នែកគោលដៃ គ្មានឆែកខ្នង ។ បិទឡើវរូប ដាក់ឡើវរូបព្រះសង្ហារចំនួន ៥ ពណ៌មាស ឬ ពណ៌ប្រាក់ទៅតាមក្របខណ្ឌ ។ ចុងក្រណាត់អារក្សមានស័ក្តិ លើស្នាសមានបន្ទះសម្រាប់ដាក់ស័ក្តិ គ្មានហោប៉ៅ ។

សំពត់ឡើយពណ៌កាតី មានសម្រុងលើភ្នែកគោលនៃស្នាសជើង ប្រវែង ១០ ១៥ សងទីម៉ែត្រ អនុលោមទៅតាមមាឌ និងកម្ពស់របស់នារី ។

ស្បែកជើងឃ្មុបមុខ ឃ្មុបក្រោយ មានកែង ពណ៌សសម្រាប់ពេលព្រឹក ពណ៌ខ្មៅសម្រាប់ពេលល្ងាច ។ រូបគំនូរសណ្ឋានផ្លូវការសម្រាប់បុរស និងស្ត្រី នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និង មន្ត្រីក្របខណ្ឌមន្ត្រីបច្ចេកទេសមធ្យម មានគំនូរដូចក្នុងឧបសម្ព័ន្ធទី ៩ នៃព្រះរាជក្រឹត្យនេះ ។

ខ- ឯកសណ្ឋានប្រពៃណីជាតិ

១. ចំពោះបុរស

- អារក្សដំណើរ កត្រង់ ដៃវែងកាត់រាងអារក្ស មានបន្ទះលើស្នាសសម្រាប់ដាក់ស័ក្តិ និងគ្មានឆែកខ្នងអារក្សនេះ មានហោប៉ៅចំនួន៤ គឺហោប៉ៅខាងលើពីរដេរបង្កប់ មានគម្របរាងបួនជ្រុងទ្រវែងមានតែមរាងមូល ហោប៉ៅខាងក្រោមពីរដេរបង្កប់ មានគម្របរាងបួនជ្រុងទ្រវែងមានតែមមូល ហើយនៅលើគម្របហោប៉ៅទាំងបួននោះ មានឡើវរូបព្រះសង្ហារពណ៌មាស ឬពណ៌ប្រាក់ទៅតាមក្របខណ្ឌ
- អារក្សដំណើរនេះ មានឡើវរូបព្រះសង្ហារចំនួន ៧ ពណ៌មាស ឬពណ៌ប្រាក់ទៅតាមក្របខណ្ឌ
- សំពត់ជាម្លូងចងក្បិន ពណ៌តាមថ្ងៃ

សហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងកម្មវិធីកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GIZ)-ចម្លងខ្លឹមសារទាំងស្រុងតាមច្បាប់ដើម

- ស្បែកជើងឃ្មុបពណ៌ខ្មៅ កខ្វី មានចងខ្សែ ស្រោមជើងពណ៌ខ្មៅដល់ក្បាលជង្គង់ ។

២. ចំពោះស្ត្រី

- អាវជីបរាងពណ៌ស មានកម្ពស់ ដៃវែង រួតខ្នងបន្តិច នៅចុងអាវមានស័ក្តិ និងមានឡើងបញ្ឆោត ៣ រូប ព្រះសង្ឃារពណ៌មាស ឬ ពណ៌ប្រាក់ទៅតាមក្របខណ្ឌ
- សំពត់ជាម្លូងចងក្បិន ពណ៌តាមថ្ងៃ
- ពានាក្រមាតាមពណ៌សំពត់ ឬ ពានាក្រមាពណ៌ស៊ីន្ទូន តាមពិធីការកំណត់
- នៅលើក្រមាពានាផ្នែកខាងឆ្វេងនៃដើមទ្រូង មានស័ក្តិខ្ពស់សំគាល់ឋាននួនស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឬ មធ្យម
- ស្បែកឃ្មុបមុខ ឃ្មុបក្រោយ ពណ៌សសម្រាប់ពេលព្រឹក ពណ៌ខ្មៅសម្រាប់ពេលល្ងាច
- កាបូបយួរដៃពណ៌ស ឬ ពណ៌ខ្មៅ (មិនឱ្យស្តាយទេ) ស្របតាមការប្រើស្បែកជើងពណ៌ស ឬពណ៌ខ្មៅ ។

រូបគំនូរឯកសណ្ឋានប្រពៃណីជាតិសម្រាប់បុរស និងស្ត្រី នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ មានគំរូដូច ក្នុងឧបសម្ព័ន្ធទី ១០ ។

មាត្រា ៦.-

ការប្រើប្រាស់ឯកសណ្ឋានសម្រាប់មន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសមធ្យម ត្រូវបានកំណត់ដូច ខាងក្រោម ៖

- ឯកសណ្ឋានផ្លូវការសម្រាប់ប្រើប្រាស់ក្នុងឱកាសទិវាបុណ្យប្រពៃណីជាតិ និងពិធីការផ្សេង ។
- ចំពោះឯកសណ្ឋានប្រពៃណីជាតិសម្រាប់ប្រើប្រាស់ក្នុងទិវាបុណ្យប្រពៃណី និងសាសនាដែលប្រព្រឹត្តិ ឡើងនៅក្នុងព្រះបរមរាជវាំង ក្នុងវត្តអារាម ឬកន្លែងផ្សេងៗ ត្រូវបានកំណត់ឱ្យប្រើឯកសណ្ឋាននេះតែ មន្ត្រីក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ។

ជំពូកទី ៥

របបកំណត់ឯកសណ្ឋាន និងសញ្ញាស័ក្តិ

មាត្រា ៧.-

ត្រូវបានផ្តល់ជូនដល់មន្ត្រីម្នាក់ៗនូវឯកសណ្ឋានផ្លូវការមួយសម្រាប់ និងឯកសណ្ឋានប្រពៃណីជាតិមួយ សម្រាប់ ព្រមទាំងសញ្ញាស័ក្តិ និងសម្ភារៈផ្សេងៗទៀត ដូចបានកំណត់ទុកក្នុងព្រះរាជក្រឹត្យនេះសម្រាប់រយៈពេលបី ឆ្នាំម្តង ។

ជំពូកទី ៦

អវសានប្បញ្ញត្តិ

មាត្រា ៨.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៩.-

សម្តេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលអនុវត្តព្រះរាជក្រឹត្យនេះ ចាប់តាំងពីថ្ងៃ ឡាយព្រះហស្តលេខានេះតទៅ ។

ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០០៥

ព្រះហស្តលេខា និង ព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ពរល ០៥០៥.២៤៥

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

ហ៊ុន សែន

លេខ ២១០ ច.ល

ដើម្បីបង្គាប់ចែក

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០០៥

អគ្គលេខាធិការរាជរដ្ឋាភិបាល

ណារី តាន់